



យាន់តា ស៊ីឃ្យូរីតី (ខេមបូឌា) ភីអិលស៊ី
Yuantan Securities (Cambodia) Plc



ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី
ACLEDA Bank Plc.
The bank you can trust, the bank for the people

ទិដ្ឋភាពទូទៅរបស់ក្រុមហ៊ុន


ការបង្កើនទទួលខុសត្រូវ

ឯកសារនេះត្រូវបានរៀបចំឡើងសម្រាប់ផ្តល់ជាព័ត៌មានតែប៉ុណ្ណោះ។ ព័ត៌មាន និងទិន្នន័យដែលមាននៅក្នុងឯកសារនេះ ទទួលបានពីប្រភពដែលអាចជឿទុកចិត្តបាន ប៉ុន្តែយើងខ្ញុំមិនអះអាងថា ព័ត៌មាននិងទិន្នន័យទាំងនេះត្រឹមត្រូវ ឬពេញលេញនោះទេ។ សូមកុំពឹងផ្អែកទាំងស្រុងលើឯកសារនេះ។ អ្នកដែលទទួលបានឯកសារនេះ គួរតែជួយដោយខ្លួនឯងផ្ទាល់ចំពោះការលក់/ទិញភាគហ៊ុន ឬឧបករណ៍ហិរញ្ញវត្ថុណាមួយដែលបានរៀបរាប់នៅក្នុងឯកសារនេះ។ យើងខ្ញុំមិនទទួលខុសត្រូវចំពោះការបាត់បង់ដោយផ្ទាល់ ឬដោយប្រយោលនានាដែលបណ្តាលមកពីការប្រើប្រាស់ឯកសារនេះ ឬខ្លឹមសារណាមួយរបស់ឯកសារនេះឡើយ។ ឯកសារនេះត្រូវបានរៀបចំ និងមិនត្រូវផលិតឡើងវិញ បញ្ជូនបន្ត ដកស្រង់ ឬចែកចាយតាមគ្រប់រូបភាព ដោយពុំមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន យាន់តា ស៊ីឃ្យូរីតី (ខេមបូឌា) ភីអិលស៊ី ឡើយ។

- ១- វិវឌ្ឍនាការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
- ២- រចនាសម្ព័ន្ធភាគហ៊ុនិក
- ៣- ទិដ្ឋភាពអាជីវកម្មរបស់ធនាគារ
- ៤- សមិទ្ធផលហិរញ្ញវត្ថុ
- ៥- ហេតុអ្វីត្រូវវិនិយោគលើភាគហ៊ុន ?
- ៦- ដើម្បីវិនិយោគក្នុងភាគហ៊ុន

ធនាគារដែលឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចយ៉ាងពិតប្រាកដ

ដោយចាប់ផ្តើមក្នុងនាមជាអង្គការដើម្បីអភិវឌ្ឍសហគ្រាសខ្នាតតូចបំផុតនិងខ្នាតតូច ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងនាមជាធនាគារឈានមុខ តាមរយៈការផ្តល់ឥណទាន សាច់ប្រាក់ងាយស្រួល ការទូទាត់ សេវាកម្ម និងឱកាសការងារ ។



ធនាគារឌីជីថលឈានមុខក្នុងតំបន់នៃព្រះរាជាណាចក្រកម្ពុជា

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារទី១របស់ប្រទេសកម្ពុជាដែលបានពង្រីកនៅក្នុងតំបន់ ទៅប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា និងជាធនាគារឈានមុខក្នុងវិស័យឌីជីថលដែលមានចំនួនអ្នកប្រើប្រាស់សេវាធនាគារឌីជីថលច្រើនជាងគេបំផុត (អ្នកប្រើប្រាស់អេស៊ីលីដាទាន់ចិត្ត មានចំនួនច្រើនជាង១លាននាក់) ។

ធនាគារ អេស៊ីលីដា គ្រប


ធនាគារ អេស៊ីលីដា ភីអិលស៊ី (២៦២សាខា)

ធនាគារ អេស៊ីលីដា ឡាវ (៣៩សាខា)

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (១២សាខា)

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី


វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា



ភាគហ៊ុនដែលមានបទពិសោធន៍ពេញលេញ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ភាគហ៊ុនសរុបមានចំនួន ៤២៨.៨១៨.១៥៤ ភាគហ៊ុន ;
 មូលធនសរុបមានចំនួន ៨០៦ លានដុល្លារអាមេរិក
 (ដំណាច់ឆ្នាំ២០១៨)



អេស៊ីលីដា ហ្វាយណាន់ស្យែល ត្រាស់ ត្រូវបានផ្លាស់ប្តូរពី អេស៊ីលីដា NGO ដែលជាម្ចាស់ស្របច្បាប់លើដើមទុនបង្កើនដែលទទួលបាន ។

អេ អេស អេ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងសន្និធិភាគហ៊ុន និងជាធនាគារសម្រាប់បុគ្គលិកធនាគារ អេស៊ីលីដា ភីអិលស៊ី និងវិនិយោគិននានា អាចចូលរួមក្នុងការរីកចម្រើនរយៈពេលវែង និងបង្កើនតម្លៃភាគហ៊ុននៅក្នុងធនាគារ អេស៊ីលីដា ភីអិលស៊ី។

Sumitomo Banking Corporation (SMBC) គឺជាធនាគារលំដាប់កំពូលរបស់ប្រទេសជប៉ុន ដែលកំពុងប្រតិបត្តិការជាសកលជាមួយនឹងទ្រព្យសកម្មសរុបចំនួន ១៧៩.៣៤៨,៧ ពាន់លានយេន (១.៦៣០ ពាន់លានដុល្លារអាមេរិក) និងអនុបាតមូលធនរួម (BIS) ២០,៣២% គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ។ SMBC ជាអាជីវកម្មស្នូលរបស់ Sumitomo Mitsui Financial Group, Inc (SMFG) ដែលបានចុះបញ្ជីនៅទីក្រុងតូក្យូ ណាហ្គាយ៉ា និងផ្សារភាគហ៊ុនក្នុងទីក្រុងញូវយ៉កជាមួយនឹងមូលធនទីផ្សារសរុបចំនួន ៥,២៩ ពាន់ពាន់លានយេន (៤៨ ពាន់លានដុល្លារអាមេរិក) គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។


ORIX គឺជាក្រុមហ៊ុនហិរញ្ញវត្ថុលេចធ្លោមួយរបស់ប្រទេសជប៉ុនដែលមានទ្រព្យសកម្មសរុបចំនួន ១២.១៧៤,៩ ពាន់លានយេន (១១១ ពាន់លានដុល្លារអាមេរិក) គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ។ ORIX បានវិវត្តអាជីវកម្មរបស់ខ្លួន និងបានពង្រីកជាសកលជាមួយពិធីកម្មផលបត្រអាជីវកម្ម រួមបញ្ចូលទាំងសេវាហិរញ្ញវត្ថុ សាជីវកម្ម ភតិសន្យាហិរញ្ញវត្ថុ អចលនទ្រព្យ ការវិនិយោគនិងប្រតិបត្តិការ ការលក់រាយ និងអាជីវកម្មក្រៅប្រទេស ។ សាជីវកម្ម ORIX ត្រូវបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនក្នុងទីក្រុងតូក្យូ និងទីក្រុងញូវយ៉កជាមួយនឹងមូលធននិយកម្មទីផ្សារ ២,០៣ ពាន់ពាន់លានយេន (១៨,៥ ពាន់លានដុល្លារអាមេរិក) គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។

COFIBRED គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BRED Banque Populaire ដែលជាសមាជិកនៃក្រុមហ៊ុន BPCE Group ជាធនាគារធំជាងគេលំដាប់ទី២ នៅប្រទេសបារាំង ។ ផលបត្ររបស់ COFIBRED ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនច្រើនជាង៤៥ និងមានការចូលរួមពីក្រុមហ៊ុនដែលមានតម្លៃជាសកលប្រហែល១,០ពាន់លានអឺរ នៅក្នុងធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ពាណិជ្ជកម្មអេឡិចត្រូនិក និង/ឬក្រុមហ៊ុនហិរញ្ញវត្ថុ ។


Triodos Sustainable Finance (TSFF), Triodos Fair Share Fund (TFSF) និង Triodos Microfinance Fund (TMF) គឺជាមូលនិធិវិនិយោគដែលគ្រប់គ្រងដោយ Triodos Investment Management ជាបុត្រសម្ព័ន្ធរបស់ធនាគារ Triodos ។ ធនាគារ Triodos គឺជាធនាគារមួយក្នុងចំណោមធនាគារជំនាញឈានមុខគេប្រកបដោយនិរន្តរភាព ដែលមានទ្រព្យសកម្មសរុបក្នុងដៃចំនួន ១៥,៥៤ ពាន់លានអឺរ នៅដំណាច់ឆ្នាំ២០១៨ ដោយធ្វើប្រតិបត្តិការនៅក្នុងបណ្តាប្រទេសអឺរ៉ុបចំនួន៦ រួមមាន បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ និងចក្រភពអង់គ្លេស ។

បណ្តាញប្រតិបត្តិការដ៏ជាងគេបំផុត


ចំនួនការិយាល័យ




ចំនួនបុគ្គលិក



ចំនួនម៉ាស៊ីនអេធីអ៊ីប



ចំនួនម៉ាស៊ីនឆ្លុះកាត



អេស៊ីលីដាយូនីពីទាន់ចិត្ត



សម្គាល់៖ ស្ថិតិរបស់ធនាគារ អេស៊ីលីដា ប៉ុណ្ណោះ (មិនរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងប្រទេសឡាវ និង ប្រទេសមីយ៉ាន់ម៉ា)

ប្រភព៖ ធនាគារជាតិនៃកម្ពុជា ; របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែកមិនបានធ្វើសវនកម្មរបស់ធនាគារ អេស៊ីលីដា ; ការស្រាវជ្រាវរបស់ក្រុមហ៊ុនយាន់តា

ផលិតផល និងសេវាកម្មគ្រប់ប្រភេទ

ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តប្រែប្រួល និងអភិវឌ្ឍផលិតផលនិងសេវាកម្មថ្មីៗជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនផ្សេងៗគ្នា ដែលមានសារៈសំខាន់សម្រាប់ការធ្វើពិពិធកម្មនៃប្រភពចំណូលរបស់ខ្លួន ។

ផលិតផលឥណទាន៖

- ឥណទានអាជីវកម្មខ្នាតតូច
- ឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម
- ឥណទានវិបារបរិ
- ឥណទានបុរេប្រទានសម្រាប់អតិថិជនបញ្ញើសន្សំ
- ឥណទានសម្រាប់ទុនបង្កើន
- ហិរញ្ញប្បទានគម្រោងក្នុងស្រុក
- ឥណទានពាណិជ្ជកម្ម
- ឥណទានសម្រាប់ទូទាត់លិខិតធានា
- ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
- ឥណទានកែលម្អលំនៅឋាន
- ឥណទានថយន្ត
- ឥណទានម៉ូតូ
- ឥណទាននីស្សិត
- ភតិសន្យាហិរញ្ញវត្ថុ

សេវាហិរញ្ញប្បទានពាណិជ្ជកម្ម៖

- សេវា Documentary Collection (នាំចូល/នាំចេញ)
- សេវាលិខិតឥណទាន (នាំចូល/នាំចេញ)
- លិខិតធានាលើការដឹកជញ្ជូន
- លិខិតធានាលើការដេញថ្លៃ
- លិខិតធានាលើការទូទាត់
- លិខិតធានាបុរេប្រទាន
- លិខិតធានាលើការអនុវត្តកិច្ចសន្យា
- លិខិតធានាលើការឃាត់ទុកសាច់ប្រាក់

ផលិតផលប្រាក់បញ្ញើ៖

- គណនីបញ្ញើសំចៃ
- គណនីបញ្ញើតាមតម្រូវការ
- គណនីចរន្ត
- គណនីមានកាលកំណត់
- គណនី Euro Flex
- គណនីជួញដូរមូលបត្រ
- គណនីមូលនិធិសោធននិវត្តន៍
- គណនីមូលនិធិគាំពារសុខភាព
- គណនីមូលនិធិសិក្សាអប់រំ
- គណនី Trust សម្រាប់ទិញ-លក់អចលនទ្រព្យ
- គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត
- គណនីអនាគតកុមារ

សេវាធនាគារអេឡិចត្រូនិក៖

- សេវាអេស៊ីលីដាអ៊ិនធើណែត
- អេស៊ីលីដាយូនីជីទាន់ចិត្ត
- សេវាអេស៊ីលីដាអ៊ីឌីអិលស៊ី
- ប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
- ប័ណ្ណឥណទាន
- ប័ណ្ណឥណទាន
- អេឌីអិម ដាក់/ដកប្រាក់
- ម៉ាស៊ីនឆ្លុះកាត
- សេវាបញ្ជាតាមអ៊ីមែល/ទូរសារ
- សារជូនដំណឹងលើព័ត៌មានគណនី

សេវាផ្ទេរប្រាក់៖

- សេវាផ្ទេរប្រាក់ក្នុងស្រុក
- សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ SWIFT
- សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ Western Union
- សេវាផ្ទេរប្រាក់ក្រៅប្រទេស តាមរយៈ API

សេវាចាត់ចែងសាច់ប្រាក់៖


- សេវាលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន
- សេវាបើកប្រាក់បៀវត្ស
- សេវាទូទាត់ឲ្យអ្នកផ្គត់ផ្គង់
- សេវាបញ្ជាអចិន្ត្រៃយ៍បើ និងអចិន្ត្រៃយ៍
- សេវាទិញមូលប្បទានបត្របរទេស
- សេវាបញ្ជាតាមរយៈប្រអប់សុវត្ថិភាព
- សេវាបញ្ជាទូទាត់វិក្កយបត្រអគ្គិសនី
- សេវាផ្ទេរប្រាក់ទូទាត់ជាក់លាក់
- សេវាមូលប្បទានបត្រសាច់ប្រាក់
- សេវាប្រមូលសាច់ប្រាក់
- សេវាសម្រួលគណនីអតិថិជន
- សេវាទិញមូលប្បទានបត្រទេសចរណ៍
- សេវា Bank Draft
- សេវាប្រមូលប្រាក់បង់ពន្ធ
- សេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន
- សេវាប្តូររូបិយប័ណ្ណបរទេស

ណែនាំនិងផ្តល់ការគាំទ្រលើសេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងទូទៅ


កំណើនឥណទាន និងប្រាក់បញ្ញើ មានភាពរឹងមាំ

រយៈពេល៥ឆ្នាំចុងក្រោយនេះ ធនាគារសម្រេចបាននូវអត្រាកំណើនឥណទាននិងប្រាក់បញ្ញើប្រមាណជា ១៨% ក្នុងមួយឆ្នាំ ។ ប្រាក់កម្ចីដុល មានចំនួន ៣,៦៣ ពាន់លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើសរុប មានចំនួន ៣,៥៥ ពាន់លានដុល្លារអាមេរិកនៅដំណាច់ឆ្នាំ២០១៨ ។


ប្រាក់កម្ចីដុល



ប្រាក់បញ្ញើសរុប




អតិថិជនឥណទានសកម្ម



*ស្ថិតិរបស់ធនាគារ អេស៊ីលីដា ប៉ុណ្ណោះ (មិនរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា)

គណនីប្រាក់បញ្ញើ




*មិនរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា

ផលបត្រឥណទានដែលមានគុណភាពខ្ពស់


ធនាគារ អេស៊ីលីដា ភីអិលស៊ី មានផលបត្រឥណទានដែលមានគុណភាពខ្ពស់បំផុត រក្សាបានយ៉ាងល្អនូវអនុបាតឥណទានមិនដំណើរការទាបជាងវិស័យ ស្របពេលដែលប្រាក់កម្ចីច្រើនជាង៩៩ភាគរយ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ។ ពិពិធកម្មនៃប្រាក់កម្ចីនៅទូទាំងវិស័យមានកម្រិតហានិភ័យទាប ។

អនុបាតឥណទានមិនដំណើរការ




*មិនរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា

អត្រាឥណទានដែលមានទ្រព្យធានា



ផលបត្រផ្សេងៗ


ចំណាត់ថ្នាក់ឥណទានតាមវិស័យ ឆ្នាំ២០១៨




ក្រុមហ៊ុន១ក្នុងចំណោមក្រុមហ៊ុនចំណេញបំផុត

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលពីការប្រាក់ និងចំណូលមិនមែនការប្រាក់ ច្រើនជាងគេបំផុត ។ ធនាគារទទួលបានប្រាក់ចំណេញអតិបរមាហូតដល់ឆ្នាំ២០១៦ ជាមួយនឹងកំណើនថេរនៃប្រាក់ចំណេញសុទ្ធ និងបម្រែបម្រួលផលលើមូលធនច្រើនជាង២០% ។ ប្រាក់ចំណេញសុទ្ធបានថយចុះនៅឆ្នាំ២០១៧និង២០១៨ ដែលបណ្តាលមកពីការផ្លាស់ប្តូរបទប្បញ្ញត្តិនៃ សំវិធានធនឥណទានបាត់បង់ ប៉ុន្តែរំពឹងថានឹងមានកំណើនឡើងវិញចាប់ពីឆ្នាំ២០១៩ តទៅ ។


ចំណូលពីការប្រាក់




ចំណូលសុទ្ធ និងសំវិធានធន



ចំណូលមិនមែនការប្រាក់



ផលលើមូលធន



*ផលលើមូលធនសម្រាប់៩ខែដំបូងឆ្នាំ២០១៩ត្រូវបានធ្វើឲ្យទៅជាអត្រាប្រចាំឆ្នាំ

ហេតុអ្វីត្រូវវិនិយោគលើភាគហ៊ុន?



ធនាគារ អេស៊ីលីដា ភីអិលស៊ី
ACLEDA Bank Plc.
 The bank you can trust, the bank for the people

ហេតុអ្វីត្រូវវិនិយោគលើភាគហ៊ុន?

- ភាគហ៊ុនគឺជាការវិនិយោគលើមូលបត្រកម្មសិទ្ធិដែលផ្តល់នូវភាពជាម្ចាស់កម្មសិទ្ធិនៅក្នុងក្រុមហ៊ុននិងសិទ្ធិទទួលបាននូវភាគរយនៃប្រាក់ចំណេញនិងទ្រព្យសកម្មរបស់ក្រុមហ៊ុន។
- ភាគហ៊ុននឹងទទួលបានទិន្នផលភាគលាភនិងចំណេញមូលធន។
- ផលទទួលបានពីការវិនិយោគលើភាគហ៊ុនអាស្រ័យលើប្រាក់ចំណេញរបស់ក្រុមហ៊ុន។ វិនិយោគិនអាចទាតបង់ប្រសិនបើក្រុមហ៊ុនមិនទទួលបានប្រាក់ចំណេញដែលបណ្តាលឲ្យភាគលាភមានតម្លៃសូន្យ និង/ឬតម្លៃហ៊ុនធ្លាក់ចុះ។
- ជាទូទៅ ការវិនិយោគលើភាគហ៊ុនគឺជាវិធីមួយដែលងាយស្រួល និងចំណេញបំផុតក្នុងការបង្កើនទ្រព្យរបស់លោកអ្នកក្នុងរយៈពេលវែង។
- ការអនុគ្រោះពន្ធចំពោះវិនិយោគិនក្នុងផ.ម.ក.
 - ✓ មិនមានពន្ធភាគហ៊ុនលើភាគលាភសម្រាប់ប្រជាជនកម្ពុជា និងបន្ថយពន្ធមកត្រឹម៥០% សម្រាប់ជនបរទេស
 - ✓ មិនមានពន្ធលើការចំណេញមូលធន
 - ✓ មិនមានពន្ធអាករលើការជួញដូរ

- ភាគហ៊ុនគឺជាឧបករណ៍មួយបែបទៀតបន្ថែមលើសេវាប្រាក់បញ្ញើរបស់ធនាគារ និងមូលបត្រហិរញ្ញវត្ថុផ្សេងទៀត ដែលផ្តល់ឲ្យលោកអ្នកទទួលបាននូវចំណូលខ្ពស់ជាងមុន។
- ការកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនមួយ មានន័យថាលោកអ្នកក្លាយជាម្ចាស់ក្រុមហ៊ុននោះ និងមានសិទ្ធិក្នុងការទាមទារប្រាក់ចំណេញសុទ្ធដែលក្រុមហ៊ុនបង្កើតបាន។



ដើម្បីវិនិយោគក្នុងភាគហ៊ុន



ធនាគារ អេស៊ីលីដា ភីអិលស៊ី
ACLEDA Bank Plc.
 The bank you can trust, the bank for the people

ព័ត៌មាន ពីអាយភីអូ

លោក សុភី
ធ្វើការឲ្យក្រុមហ៊ុនសំណង់
មួយកន្លែង ។
គាត់ក៏ជាអតិថិជនរបស់ធនាគារ
អេស៊ីលីដា ដែរ ។

**អេស៊ីលីដា?
IPO?**

ព្រឹកមួយ គាត់បានអានព័ត៌មានអំពី
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ
ជាសាធារណៈរបស់ធនាគារ
អេស៊ីលីដា។

ទំនាក់ទំនង អេស៊ីលីដា ស៊ីឃ្យូរីធី



ជម្រាបសួរ!
ខ្ញុំចង់ដឹងពីព័ត៌មានអំពីអាយភីអូ
របស់ធនាគារ!
តើអ្វីជាអាយភីអូ?

អរុណសួស្តីលោក! អាយភីអូ
ជាឱកាសវិនិយោគលើភាគហ៊ុន
របស់ធនាគារ អេស៊ីលីដា និងក្លាយជាម្ចាស់ភាគហ៊ុន។
ត្រាច់ចំណុលដែលបានមកពីការប្រាក់បញ្ញើមាន
កាលកំណត់
លោកនឹងទទួលបានភាគកម្មក្នុងប្រាក់ចំណេញ
របស់ធនាគារ។
ធនាគារនឹងបែងចែកប្រាក់ចំណេញរបស់ខ្លួន
ទៅឲ្យម្ចាស់ភាគហ៊ុនទាំងអស់។



ទំនាក់ទំនង អេស៊ីលីដា ស៊ីឃ្យូរីធី



តើខ្ញុំគួរធ្វើដូចម្តេច
ដើម្បីវិនិយោគលើភាគហ៊ុន
របស់ធនាគារ?

លោកត្រូវមាន
លេខអត្តសញ្ញាណវិនិយោគិន
និងគណនីជួញដូរ។
សូមលោកយកអត្តសញ្ញាណប័ណ្ណ
និងប្រាក់ទៅកាន់ អេស៊ីលីដា ស៊ីឃ្យូរីធី
ដើម្បីបើកគណនីជួញដូរ។



ការរៀបចំ

ស្នើសុំលេខ អត្តសញ្ញាណវិនិយោគិន

តាមការណែនាំរបស់បុគ្គលិក
អេស៊ីលីដា ស៊ីឃ្យូរីធី
លោកសុភីបានយកឯកសារ
មកកាន់ អេស៊ីលីដា ស៊ីឃ្យូរីធី
និងបំពេញបែបបទដើម្បីទទួល
បានលេខអត្តសញ្ញាណវិនិយោគិន
និងគណនីជួញដូរ។



បើកគណនីជួញដូរ

មួយសប្តាហ៍ក្រោយមក
អេស៊ីលីដា ស៊ីឃ្យូរីធីបាន
ជូនដំណឹងលោកសុភី
អំពីលេខអត្តសញ្ញាណវិនិយោគិន
និងគណនីជួញដូរដែលបាន
បើករួចរាល់។



ដំណាក់កាល ប្រឹក្សាបៀលខ្លី



លោក សុភ័ បានដឹងថា ដើម្បីទិញភាគហ៊ុនរបស់
ធនាគារ អេស៊ីលីដា គាត់អាច៖
(១) ចូលរួមក្នុងដំណាក់កាលប្រឹក្សាបៀលខ្លី ឬ
(២) ទិញភាគហ៊ុនក្នុងតម្លៃចុងក្រោយ
ក្នុងដំណាក់កាលបរិស្ថាន។
គាត់សម្រេចចិត្តមិនចូលរួមក្នុង
ដំណាក់កាលប្រឹក្សាបៀលខ្លីដើម្បីកំណត់ថ្លៃទេ
ដោយរង់ចាំទិញក្នុងដំណាក់កាលបរិស្ថាន
នៅពេលដែលតម្លៃចុងក្រោយត្រូវបានកំណត់។

ដំណាក់កាល ប្រឹក្សាបៀលខ្លី

មានប្រជាជនជាច្រើនបាន
ចូលរួមក្នុងដំណាក់កាលប្រឹក្សាបៀលខ្លី
ដោយបានដាក់តម្លៃភាគហ៊ុន
ដែលខ្លួនចង់ទិញនៅក្នុង
រោងចន្លោះថ្លៃដែលបានកំណត់។



ការវិនិយោគ ដំណាក់កាលបរិស្ថាន

លោកសុភ័ បានទទួលដំណឹង
អំពីដំណាក់កាលបរិស្ថាន ហើយគាត់
ដឹងថាគាត់ត្រូវទៅធនាគារ អេស៊ីលីដា
ដើម្បីទិញភាគហ៊ុន ។ គាត់សម្រេចចិត្តវិនិយោគ
ទឹកប្រាក់ចំនួន ៤,០០០,០០០ រៀល។



ការវិនិយោគ ដំណាក់កាលបរិស្ថាន

១- គាត់បំពេញពាក្យស្នើសុំបរិស្ថាន
២- គាត់ផ្ញើ ៤,០០០,០០០ រៀល
ទៅក្នុងគណនីរបស់ក្រុមហ៊ុនបោះផ្សាយ




ការប្រកាសលទ្ធផលបរិស្ថាន

ប៉ុន្មានសប្តាហ៍ក្រោយមក ...
គាត់ត្រូវបានជូនដំណឹងអំពីលទ្ធផលនៃការទិញភាគហ៊ុនរបស់
គាត់ តាមរយៈគេហទំព័រ និងហ្វេសប៊ុករបស់ធនាគារ ។
ឥឡូវនេះ គាត់ក្លាយជាម្ចាស់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា
ដែលជាធនាគារមួយក្នុងចំណោមធនាគារធំបំផុត
និងជឿទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។
ធនាគារនឹងបែងចែកប្រាក់ចំណេញទៅឲ្យគាត់ ។



Strictly Confidential & Private Use Only

យ៉ាន់តា ស៊ីអិលស៊ី (ខេមបូឌា) ភីអិលស៊ី
Yunta Securities (Cambodia) Plc



We Know Asia

Thank you

Please contact persons below for any inquiries regarding this presentation.

KT Han / Managing Director

Yunta Securities Cambodia

Managing Director

+855 88 957 9001

kt.han@yuantacambodia.com

Simon Park

Investment Banking Division

Head of Corporate Finance

+855 10 616 788

simon.park@yuantacambodia.com

Yim Raden

Operations Team

Head of Operations

+855 23 860 803

raden.y@yuantacambodia.com

Koum Mandarin

Compliance Team

Compliance Officer

+855 23 860 801

mandarine@yuantacambodia.com